



សេចក្តីជូនដំណឹងពីសាលាបឋម
សម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៨
រៀប:៣
បោះផ្សាយលើកទី៤



អ៊ិនធើណេសិនណាល ស្ទួន អង្ស សៀមរាប
International School of Siem Reap

សេចក្តីជូនដំណឹងពីសាលាបឋមសិក្សា

កម្មវិធីបណ្ណាល័យ និងការបរិច្ចាគសៀវភៅ

យើងខ្ញុំសូមថ្លែងអំណរគុណដល់លោក-លោកស្រី មាតាបិតាទាំងអស់ដែលបានប្រគល់សៀវភៅជូនសាលា ក្នុងការបរិច្ចាគទៅអង្គការក្នុងខេត្តសៀមរាប។ សៀវភៅដែលទទួលបានពីសំណាក់លោក-លោកស្រី គឺបានបញ្ជូនទៅអង្គការសមាគម Cambodia Child Hope កាលពីសប្តាហ៍មុន ដែលដឹកនាំដោយអ្នកគ្រូ Evelien អមជាមួយក្រុមតំណាងសិស្សនៃសាលាអន្តរជាតិ ISSR ហើយក្រុមការងារនៃអង្គការ CCH រីករាយចំពោះសៀវភៅទាំងអស់នេះ ពិសេសក្នុងការប្រើប្រាស់ក្នុងពេលខាងមុខ។



អំពីការបែកគ្នានក្នុងកម្មវិធីបុណ្យ Halloween

កម្មវិធីបុណ្យ Halloween ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅ គឺដំណើរការដោយល្អ។ សិស្សានុសិស្សទទួលបានបទពិសោធន៍ ជាច្រើនពីក្នុងពិធីកម្មវិធី លើការតុបតែងប្លែកៗពីគ្នា។ នាងខ្ញុំសូមអរអរដល់អ្នកដែលឈ្នះលើការតុបតែងល្អជាងគេពីកម្មវិធីផងដែរ។ អ្នកឈ្នះពីថ្នាក់តូចគឺសិស្សឈ្មោះ Justin ចំពោះថ្នាក់បន្ទាប់គឺ Sebastian ពីថ្នាក់ទី១។ សិស្សឈ្មោះ Haul ពីថ្នាក់ទី៥។



ខាងក្រោមគឺជាកាលវិភាគសម្រាក សម្រាប់ខែវិច្ឆិកា ២០១៨

- ថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា សាលាសម្រាករំលឹកថ្ងៃបុណ្យឯករាជ្យជាតិខ្មែរ។
- ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា សាលាសម្រាក ដើម្បីលោកគ្រូ អ្នកគ្រូ កែវិញ្ញាសាប្រឡង។
- ថ្ងៃទី២២ និងថ្ងៃទី២៣ សាលាសម្រាក ថ្ងៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប។

សាលានឹងចូលរៀនវិញថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨

នាងខ្ញុំសង្ឃឹមថា លោក-លោកស្រីនិងទទួលបានការឈប់សម្រាកដ៏រីករាយ!

*We are one,
But we are many.*

អំពីម្ហូបពាក់នៅសាលា



នៅសាលាបឋមសិក្សាថ្មីគឺមានទីធ្លាទូលំទូលាយអាចឲ្យសិស្សទាំងអស់រត់លេងបានដោយសុវត្ថិភាព។ កន្លែងជាច្រើនគឺមានដំបូលដើម្បីការពារពន្លឺព្រះអាទិត្យដូចជាកន្លែងញ៉ាំអាហារសម្រន់ កន្លែងអាហារច្ងៃត្រង់ជាដើម។ ទោះជាយ៉ាងនេះក្តី នាងខ្ញុំឃើញថាសិស្សរត់លេងទៅតាមទីតាំងខុសៗគ្នា ដែលជូនកាលនៅក្រោមកម្ដៅព្រះអាទិត្យ ដូចនេះសាលាអនុញ្ញាតសិស្សទាំងអស់អាចយកម្ហូបមកសាលាបាន តែត្រូវមានការសរសេរលិខិតណែនាំឲ្យបានត្រឹមត្រូវ ជៀសវាងការច្រឡំគ្នា។ សិស្សអាចប្រើប្រាស់ម្ហូបរបស់ពួកគេរាល់ពេល ដែលពួកគេលេងចេញពីតំបន់គ្មានដំបូល។

ចំពោះសម្ភារៈដែលសិស្សបានយកមកសាលា សិស្សត្រូវមានការរក្សាទុកដាក់ ឲ្យបានត្រឹមត្រូវ ដើម្បីរៀនទទួល ខុសត្រូវនូវរបស់របរ របស់ខ្លួន។ ពិសេសរាល់ពេលដែលត្រូវត្រឡប់ទៅគេហដ្ឋានវិញ។

អំពីការប្រឡង និងកែវិញ្ញាសា

ការប្រឡងក្នុងត្រីមាសនេះគឺពីថ្ងៃទី ១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា។ ថ្ងៃទី ១៦គឺជាថ្ងៃកែវិញ្ញាសាប្រឡង។ សប្តាហ៍ប្រឡងគឺពិតជាសំខាន់សម្រាប់សិស្សគ្រប់ៗគ្នា ពិសេសដើម្បីបង្ហាញពីសមត្ថភាពដែលកូនៗបានសិក្សាកន្លងមក។ ដើម្បីជួយកូនៗក្នុងការប្រឡងប្រកបដោយភាពរលូន សូមលោក-លោកស្រី៖

- ឲ្យកូនៗចូលគេងឲ្យបានពីលឿន។
- ឲ្យកូនៗគេងឲ្យបានគ្រប់គ្រាន់
- និងជូនកូនៗមកសាលាឲ្យបានទាន់ពេលវេលា។


របាយការណ៍ និងការជួបជុំមាតាបិតា ឬអ្នកអនាមិកព្យាបាលសិស្ស

ជំនួបជាមួយលោក-លោកស្រីដែលជាមាតាបិតាសិស្ស នឹងធ្វើឡើងក្នុងថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។ ការជួបជាមួយលោកគ្រូ អ្នកគ្រូ គឺជាឱកាសល្អមួយដែលលោក-លោកស្រីអាចសាកសួរអំពីកិច្ចការរៀនសូត្របន្ថែមរបស់កូនៗ និងបានឃើញអំពីសកម្មភាពខ្លះៗក្នុងថ្នាក់រៀនដែលកូនៗបានរៀនសូត្រអស់ពីត្រីមាសកន្លងទៅ។ លោកគ្រូ អ្នកគ្រូ ក៏អាចស្នើសុំបន្ថែមរាល់ជំនួយនានា ដែលលោក-លោកស្រីអាចជួយបន្ថែមនៅផ្ទះដើម្បីកូនៗអាចទទួលបានការអប់រំមួយដ៏ល្អ។ លោក-លោកស្រីអាចសាកសួរបន្ថែមអំពីទទួលបានលំដាប់ពិន្ទុរបស់កូនៗក្នុងត្រីមាសកន្លងទៅផងដែរ។ សូមលោក-លោកស្រីធ្វើការណាត់ជួប ឬសួរនាំព័ត៌មានលម្អិតនៅការិយាល័យរដ្ឋបាលអំពីជំនួបមាតាបិតាក្នុងខែខាងមុននេះ។ **បញ្ជាក់៖** សប្តាហ៍ជួបជាមួយមាតាបិតាគឺជាពេលវេលាដែលមានការមមាញឹកជាខ្លាំងដោយសារមានមាតាបិតាជាច្រើនធ្វើការណាត់ជួប ដូចនេះសូមលោក-លោកស្រីអញ្ជើញមកជួបឲ្យបានទៀងទាត់ពេលវេលា ហើយបញ្ចប់ឲ្យបានទាន់ពេល ដើម្បីមាតាបិតាដទៃទៀតបានចូលជួបនិងគេផងដែរ។

អំពីអ្នកគ្រូថ្នាក់ទី១ A ថ្មី គីអ្នកគ្រូ Bronwyn

សាលាអន្តរជាតិ ISSR សូមស្វាគមន៍ការចូលរួមរបៀងពីអ្នកគ្រូ Bronwyn ថ្នាក់ទី១A ។ អ្នកគ្រូមកពីប្រទេស New Zealand ហើយមានបទពិសោធន៍បង្រៀន ២៤ ឆ្នាំក្នុងអាជីបរបស់គាត់មកហើយ។ អ្នកគ្រូគឺស្នាក់នៅក្នុងខេត្តសៀមរាបជាមួយនិងឧត្តមស្វាមី របស់អ្នកគ្រូ ចំណែកកូនៗរបស់អ្នកគ្រូទាំង៦នាក់គឺរស់នៅក្នុងប្រទេស New Zealand ។ សូមស្វាគមន៍ការចូលរួមរបស់អ្នកគ្រូមកកាន់សាលាយើងខ្ញុំ។

សារអន្តរជាតិ ISSR ត្រូវបានប្រសិស្សានុសិស្សទាំងអស់ព្យារម្មណ៍សម្រេចបានដល់មានដាច់ស្រេចជាមួយគ្នា។ សូមរលាក-រលាកស្រីផ្តល់ជូនវារម្មណ៍សម្រេចបានដល់មានដាច់ស្រេចជាមួយគ្នា។ ពេលមកសាលារៀន។



Star of the Month

ការរៀបចំ Star of the Month ខែក្រោយគឺចាប់ផ្តើមពីម៉ោង ៨:០០ព្រឹកនៅកន្លែងញ៉ាំបាយ។
- ថ្ងៃអង្គារទី០៦ ខែ វិច្ឆិកា ឆ្នាំ២០១៨៖ ថ្នាក់ Nursery និងថ្នាក់ទី១ (ថ្នាក់ R1B សម្តែង)
- ថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨៖ ថ្នាក់ទី២ ដល់ថ្នាក់ទី៦ (ថ្នាក់៤ សម្តែង)

កម្មវិធីមើលថែក្មេងពេលរសៀលសម្រាប់ថ្នាក់ Reception1 និងថ្នាក់ Nursery បានចាប់ដំណើរការហើយ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍សូមអញ្ជើញមកសាកសួរព័ត៌មាននៅការិយាល័យរដ្ឋបាលសាលា។